

គឺវាគ្មានអ្វីជាធំដុំនោះឡើយ សំរាប់ប្រជាពលរដ្ឋខ្មែរ បើសិនជា អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ គាត់នាំគ្នាធ្វើការចរចា នៅ ក្នុងស្ថានភាពទាល់ច្រក ហើយនិង សំរាប់ឆ្លើយតបជាវិជ្ជមាន ចំពោះសាររបស់ លោក ហ៊ុនសែន កំពុងមានសម្ពាធពីសហគមន៍អន្តរជាតិ ថាអាចនឹងមាន ដំណោះស្រាយ រវាងបក្សទាំងពីរ នៅរដ្ឋសភា។ ដើម្បីបង្ហាញ សុទ្ធចិត្ត បញ្ឆោតភ្នែក បក្សកាន់ អំណាច តាមរយៈ គណកម្មការអចិន្ត្រៃយ៍ នៃរដ្ឋសភា បាន ច្រានចោល នូវសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមដក ហូតអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រពីរូប នៃគណបក្សប្រឆាំង។ ទង្វើទាំងឡាយនេះ មានចំហាយក្តិនឆ្ងុយឆ្ងាញ់ នាំឲ្យអ្នក ដឹកនាំគណបក្សសង្គ្រោះជាតិ ស្រក់ទឹកមាត់នាំគ្នាធ្វើការសំរេច ចូលប្រជុំពេញអង្គនៅរដ្ឋសភាវិញ ដើម្បីចូលរួមដប់លៀងជាថ្មី ជាមួយបក្សកាន់អំណាច។ បើតាមសំដី លោក សុន ឆ័យ មន្ត្រី ជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ គាត់ថ្លែង ជាសាធារណ ថា បក្សរបស់គាត់ មិនដែលប្រើពាក្យ ពហិការ នោះឡើយ គ្រាន់តែថា មិនចូលប្រជុំពេញអង្គនៅរដ្ឋសភា ព្រោះតំណាងរាស្ត្រ របស់បក្សគាត់ មានការបារម្ភ អំពីសន្តិសុខ ក្រោយពី តំណាងរាស្ត្រពីរនាក់ជាត្តិ ត្រូវបានមនុស្សមួយក្រុម វែទាត់ធាក់ នៅក្បែររដ្ឋសភា។ សំដី លោក សុន ឆ័យ ជាសំដី អវមាន (ការ មើលងាយ) ដល់ប្រជាជនខ្មែរ ដោយយក អត្តៈនៃពាក្យ ពហិ ការ មកទ និយមន័យ ខុសពីប្រយោគ « មិនចូលប្រជុំ » ដែល វា អវិរុទ្ធ (ដែលមិនខុស) នឹងពាក្យពហិការ ដើម្បី សម្របនឹង តម្រេករបស់ខ្លួន។ ចំណែកលោក ឃ៉ែម បុញ្ញប្បទ្ធិ វិញ ជា សហ

ជីវិត ឯកតោ (ជាមួយ) និង លោក សុន ឆ័យ គាត់លើក ជា
 លេសថា ចូលរួមចំណែក ដើម្បី លើកកំពស់ ស្ថាប័នរដ្ឋស
 ភា។ សំដីអសាធ្ម (ពុំប្រពៃ) នេះ មិនមែនជាសំដីរបស់វេជនចេះ
 ដឹងនោះឡើយ ព្រោះវា មានអត្ថៈ ជាសំដី អែបនែបនឹង បក្ស
 កាន់អំណាចតែប៉ុណ្ណោះ ព្រោះ ស្ថាប័នរដ្ឋសភាសព្វថ្ងៃ វាជាស្ថាប័
 ន របស់បក្សប្រជាជន មិនមែន ជា ស្ថាប័នជាតិនោះទេ ហើយ
 បានបង្ហាញ នូវធាតុពិតរបស់ខ្លួន គឺជាឧបករណ៍ នៃអំណាច
 ផ្តាច់ការ យកវិធីសម្លាប់មនុស្ស ជា នយសាស្ត្រ (science politique)
 ទៅហើយ។ ចុះហេតុដូចម្តេច បានជា លោក សុន ឆ័យ អ្នក
 នយោបាយដែលមានពិសោធន៍ និងលោក យ៉ែម បុញ្ញប្បន្និ អ្នក
 អប់រំយុវជន នៃបក្ស យកគំនិត គ្មានខ្លឹមសារ មកធ្វើជាខ្សែ
 នាយកនយោបាយ របស់គណបក្ស ដែលនាំឲ្យគណបក្ស ចុះកំព
 សំនយោបាយទៅវិញ ផ្ទុយពីជោគ (atout) ដែលខ្លួន កំពុងមាន
 គឺការគាំទ្រ ពីសំណាក់ ប្រជានិករ និងសហគមន៍អន្តរជាតិ។
 អ្នកដឹកនាំ គណបក្សសង្គ្រោះជាតិទុកគណបក្សខ្លួនជាតំណាង
 នៃ យុត្តៈ (juste) ; តើ យុត្តៈ វានឹងអាចរួមចំណែក ជាមួយនឹង
 អយុត្ត (injuste) បានដែរឬទេ ?

អកុសល (le mal) ដែល អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ កំពុង
 ធ្វើឲ្យអ្នកគាំទ្រខ្លួន ឈឺចិត្ត និងខកចិត្ត គឺ សំដីគ្មានការទទួល
 ខុសត្រូវនោះឯង។ ត្រូវដឹងថា ប្រវត្តិសាស្ត្រ មិនផ្តន្ទាទោសពួក
 អ្នកក្សត្រជាតិនោះឡើយ ព្រោះ អំពើក្សត្រជាតិ គឺវាមានទោស
 រួចស្រេចភ្លាមៗ តែប្រវត្តិសាស្ត្រ នឹងបន្ទោសពួកដែលតាំងខ្លួន
 ជាអ្នកសង្គ្រោះជាតិ តែដើរលើមាតិកាបំផ្លាញជាតិទៅវិញ។